

តើអ្នកជាសមាជិកគម្រោង MassHealth មែនទេ?

បញ្ជីផ្ទៀងផ្ទាត់នេះនឹងជួយអ្នកឱ្យប្រើប្រាស់អត្ថប្រយោជន៍របស់អ្នក។


☐ **កាតសម្គាល់ខ្លួនរបស់គម្រោង MassHealth**

ត្រូវប្រាកដថាអ្នកបង្ហាញកាតសម្គាល់ខ្លួនរបស់អ្នកនៅគ្រប់ការណាត់ជួប និងនៅគ្រប់ឱសថស្ថានទាំងអស់។ កាតរបស់អ្នកនឹងមកដល់តាមប្រៃសណីយ៍ក្នុងពេលឆាប់ៗ បន្ទាប់ពីអ្នកទទួលបានការអនុម័ត។ ហៅទូរសព្ទមកយើងតាមរយៈលេខ (800) 841-2900 (TDD/TTY: 711) ប្រសិនបើអ្នកមិនទទួលបានកាតរបស់អ្នកទេ។



☐ **ចុះឈ្មោះក្នុងគម្រោងសុខភាព**

សមាជិកជាច្រើនអាចចុះឈ្មោះក្នុងគម្រោងសុខភាព ហេតុនេះពួកគេអាចទទួលបានសេវាថែទាំសុខភាពដោយមានការសម្របសម្រួលដែលពួកគេត្រូវការបាន។ ចូលមើលគេហទំព័រ [MassHealthChoices.com](https://www.mass.gov/mahix) ដើម្បីរកគម្រោង និងគ្រូពេទ្យដែលនៅជិតអ្នក។



☐ **កាតគម្រោងសុខភាព**

នៅពេលអ្នកចុះឈ្មោះក្នុងគម្រោងសុខភាព អ្នកក៏នឹងទទួលបានកាតសម្គាល់ខ្លួនពីពួកគេផងដែរ។ បង្ហាញកាតគម្រោងសុខភាពរបស់អ្នកជាមួយនឹងកាតសម្គាល់ខ្លួនរបស់គម្រោង MassHealth របស់អ្នកនៅការណាត់ជួប និងនៅឱសថស្ថាន។



☐ **ចុះឈ្មោះសម្រាប់ MyServices**

វិបធានសមាជិកងាយស្រួលប្រើប្រាស់យើងអនុញ្ញាតឱ្យអ្នកមើលអត្ថប្រយោជន៍របស់អ្នក ពិនិត្យមើលព័ត៌មានដែលយើងអាចត្រូវការពីអ្នក និងមើល និងបោះពុម្ពកាតសម្គាល់ខ្លួនរបស់គម្រោង MassHealth របស់អ្នក។



☐ **សូមឲ្យយើងដឹងអំពីការផ្លាស់ប្តូរណាមួយ**

សូមប្រាប់យើងអំពីការផ្លាស់ប្តូរនានាដូចជា អាសយដ្ឋាន ការងារ ប្រាក់ចំណូល ការមានផ្ទៃពោះ។ល។ ក្នុងរយៈពេល 10 ថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលអ្នកមានសិទ្ធិទទួលបាន។ អ្នកអាចរាយការណ៍ពីការផ្លាស់ប្តូរនានាតាមអនឡាញនៅគេហទំព័រ [mahix.org](https://www.mahix.org) ដោយហៅទូរសព្ទទៅលេខ (800) 841-2900 (TDD/TTY: 711) ឬដោយផ្ទាល់នៅមជ្ឈមណ្ឌលចុះឈ្មោះគម្រោង MassHealth។



☐ **បន្តអត្ថប្រយោជន៍របស់អ្នកជារៀងរាល់ឆ្នាំ**

គម្រោង MassHealth នឹងធ្វើក្រដាសស្នាមទៅអ្នក ដូច្នេះអ្នកអាចបន្តអត្ថប្រយោជន៍របស់អ្នករៀងរាល់ 12 ខែម្តងបាន។ ប្រសិនបើអ្នកមិនមានការផ្លាស់ប្តូរច្រើនពេញមួយឆ្នាំទេ គម្រោង MassHealth អាចបន្តអត្ថប្រយោជន៍របស់អ្នកដោយស្វ័យប្រវត្តិ។



មិនមានគម្រោង MassHealth ទេឬ?

ដាក់ពាក្យតាមអនឡាញ តាមទូរសព្ទ តាមប្រៃសណីយ៍ ឬដោយផ្ទាល់នៅមជ្ឈមណ្ឌលចុះឈ្មោះគម្រោង MassHealth ដែលនៅជិតអ្នក។

(800) 841-2900, TDD/TTY: 711

[Mass.gov/MassHealth](https://www.mass.gov/MassHealth)

